


តើវ៉ាក់សាំងជំងឺ COVID-19 មានប្រសិទ្ធភាពយ៉ាងដូចម្តេច?

ct.gov/covidvaccine



វ៉ាក់សាំង mRNA សម្រាប់ជំងឺ COVID-19 រៀបចំឲ្យប្រព័ន្ធភាពស៊ាំរបស់យើងត្រៀមលក្ខណៈក្នុងការការពារយើងពីជំងឺ COVID-19។

- វ៉ាក់សាំង mRNA សម្រាប់ជំងឺ COVID-19 ផ្តល់ការណែនាំដល់កោសិកានៅក្នុងដើមដៃរបស់យើង ឲ្យផលិតប្រូតេអ៊ីនគ្មានគ្រោះថ្នាក់ដែលត្រូវបានរកឃើញនៅស្រទាប់ខាងក្រៅនៃវិសុដលបង្កឲ្យកើតជំងឺ COVID-19។ នៅពេលដែល “ប្រូតេអ៊ីនបន្លា” នេះត្រូវបានបង្កើតឡើង កោសិកាក៏បំបែកការណែនាំ ហើយបំផ្លាញការណែនាំទាំងនោះចោល។
- ប្រព័ន្ធភាពស៊ាំរបស់យើងចំណាំបានថាប្រូតេអ៊ីនបន្លានោះមិនមែនស្ថិតនៅក្នុងរាងកាយយើងហើយក៏បង្កើតអង្គបដិបក្ខប្រាណដើម្បីភ្ជាប់ទៅនឹងប្រូតេអ៊ីន ផ្តល់សញ្ញាដល់កោសិកាភាពស៊ាំរបស់យើងឲ្យធ្វើការវាយប្រហារ។ នេះហៅថាការឆ្លើយតបនៃភាពស៊ាំ។ វ៉ាក់សាំង mRNA ផ្តល់ការណែនាំដើម្បីឲ្យប្រព័ន្ធភាពស៊ាំរបស់យើងផលិតអង្គបដិបក្ខប្រាណដោយមិនចាំបាច់ប្រថុយក្នុងការទទួលបានផលវិបាកធ្ងន់ធ្ងរនៃការកើតជំងឺ COVID-19 និងចម្លងវាទៅកាន់អ្នកដទៃនោះទេ។
- ជាទូទៅវាត្រូវការពេលពីរសប្តាហ៍ ប៉ុន្តែនៅពេលដែលភាពស៊ាំឆ្លើយតបទៅនឹងប្រូតេអ៊ីនបន្លាដែលត្រូវបានបង្កើតឡើងនោះ រាងកាយរបស់យើងអាចចំណាំវិសុដល COVID-19 បានហើយ។ ប្រព័ន្ធភាពស៊ាំរបស់យើងនឹងប្រយុទ្ធប្រឆាំងវិសុដលដោយស្វ័យប្រវត្តិ ដើម្បីការពារយើងពីការកើតជំងឺ។ ដោយសារតែវាត្រូវការពេលដើម្បីបង្កើតការចងចាំនៃភាពស៊ាំនេះ វាអាចទៅរួចក្នុងការកើតជំងឺ COVID-19 នៅមុនពេល ឬក្រោយពេលចាក់វ៉ាក់សាំងនៅពេលដែលវ៉ាក់សាំងកំពុងធ្វើការដើម្បីផ្តល់ការការពារនៅឡើយ។

ការពិតអំពីវ៉ាក់សាំង mRNA សម្រាប់ជំងឺ COVID-19

វ៉ាក់សាំងទាំងនេះមិនអាចធ្វើឲ្យនរណាម្នាក់កើតជំងឺ COVID-19 នោះទេ។
វ៉ាក់សាំង mRNA មិនប្រើប្រាស់វិសុដលដែលអាចបង្កជំងឺ COVID-19 ទេ។

វ៉ាក់សាំងទាំងនេះមិនប៉ះពាល់ ឬមានទំនាក់ទំនងជាមួយ DNA របស់យើងដោយប្រការណាមួយនោះទេ។ mRNA មិនចូលទៅក្នុងណ្វៃយ៉ូរបស់កោសិកាដែលជាកន្លែងរក្សាទុក DNA (សម្ភារៈសេនេទិក) របស់យើងនោះទេ។ កោសិកាធ្វើការបំបែក និងបំផ្លាញ mRNA ចោលភ្លាមៗបន្ទាប់ពីកោសិកាទាំងនោះបានបញ្ចប់ការប្រើប្រាស់ការណែនាំរួចរាល់។

វ៉ាក់សាំងដែលត្រូវបានអនុញ្ញាតទាំងពីរតម្រូវឲ្យចាក់លើសពីម្តង។
អ្នកត្រូវតែទទួលវ៉ាក់សាំង ចំនួន 2 ដូស ក្នុងរយៈពេល 3-4 សប្តាហ៍ពីគ្នា ដើម្បីទទួលបានការការពារជាអតិបរមាប្រឆាំងនឹងជំងឺ COVID-19។ វ៉ាក់សាំងចាប់ផ្តើម ការការពារនៅរយៈពេល 1-2 សប្តាហ៍បន្ទាប់ពី ការចាក់ដូសទីពីររបស់អ្នក។



ការទទួលបានការចាក់វ៉ាក់សាំងគឺជាជំហានមួយក្នុងចំណោមជំហានជាច្រើនដែលអ្នកអាចធ្វើបានដើម្បីការពារខ្លួនអ្នក និងអ្នកដទៃពីជំងឺ COVID-19។

សម្រាប់មនុស្សមួយចំនួន ជំងឺ COVID-19 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់បាន។ ការទទួលបានការចាក់វ៉ាក់សាំង មិនត្រឹមតែការការពារអ្នកពីជំងឺ COVID-19 ប៉ុណ្ណោះទេ វាក៏ការពារអ្នកដែលនៅជុំវិញខ្លួនអ្នកផងដែរ តាមរយៈការបង្ការការរីករាលដាលនៃជំងឺនេះ។ ការបញ្ឈប់ជំងឺរាតត្បាតតម្រូវឲ្យមានការប្រើប្រាស់រាល់ឧបករណ៍ដើម្បីបង្ការទាំងអស់ដែលមាន។ វ៉ាក់សាំងធ្វើការជាមួយប្រព័ន្ធភាពស៊ាំរបស់អ្នក ដើម្បីឲ្យរាងកាយរបស់អ្នកនឹងត្រៀមលក្ខណៈរួចរាល់ដើម្បីប្រយុទ្ធនឹងវិសុដលនោះ។ ជំហានដទៃទៀត ដូចជាម៉ាស់ និងការរក្សាគម្លាតសង្គម ជួយកាត់បន្ថយឱកាសដែលអ្នកអាចប្រឈមនឹងការឆ្លងវិសុដល និងចម្លងវាទៅអ្នកដទៃ។ ជាមួយគ្នា ការចាក់វ៉ាក់សាំងជំងឺ COVID-19 និងការអនុវត្តតាមការណែនាំរបស់ Center for Disease Control (CDC, មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ) ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃ នឹងផ្តល់ជូននូវការការពារដ៏ល្អបំផុតពីជំងឺ COVID-19។

